

យុត្តិធម៌ជាតម្រូវការ។ តម្រូវការជាសិទ្ធិ។ ចំណង់
ជាមហិច្ឆតាគ្មានព្រំដែន។ មនុស្សត្រូវការយុត្តិធម៌
ដើម្បីរស់ជាមនុស្ស ។ សូមផ្តល់តម្រូវការឱ្យអ្នក
ស្រេកឈ្លាន និងគ្រប់គ្រងចំណង់របស់ខ្លួនជាអ្នក
គ្រប់គ្រង។

អ្នកកើតមកខ្លួនទេ? តើអ្នកប្រមូល
ពីសង្គមច្រើនយ៉ាងនេះ យកទៅធ្វើ
អ្វី? ច្បាប់ធម្មជាតិឱ្យអ្នកស្លាប់ទៅ
វិញខ្លួនទេដូចពេលអ្នកកើត។

សង្គមស៊ីវិលជាមហា
សមុទ្រដ៏ធំធេង និងមាន
កម្លាំងមហាសាល។
មន្ត្រីជាត្រីជោកក្នុងដីក
ដែលត្រូវការដីកដើម្បី
រស់។ ត្រីក្នុងជម្រិស
ណាត្រូវរស់នៅក្នុង
និងរស់ជាមួយដីក។
នេះជាធម្មជាតិដីក
និងត្រី។ មានដីក
មានត្រី ចុះបើមានត្រីតែ
គ្មានដីក ?

**ធាតុចូលសង្គមដែលដីកដាំដោយអយុត្តិធម៌ ធាតុចេញពីអយុត្តិធម៌។
លទ្ធផលយូរអង្វែង គឺអ្នកត្រូវគេដីកដាំនឹងផ្តល់ភាពអយុត្តិធម៌ឱ្យអ្នកដីកដាំ
វិញ តាមរបៀបដែលខ្លួនរងភាពអយុត្តិធម៌ និងការដិះដាវ។**

សុខចិត្តឃ្លានព្រោះពិបាករក
ចំណីដូចជាប្រាប ជាជាងធាតុ
ដូចច្រូកក្នុងទ្រូងទាសភាព។

ច្បាប់ជាប្រភេទនៃសេរីភាព
តែមិនមែនជា
(- សិទ្ធិ) X (- សេរីភាព)

នៅពេលគ្រាប់ពូជ
សេរីភាពចាក់ឬស
ទើបដើមដំលូត
លាស់បានល្អ។

ចៅក្រមសរសេរសេចក្តី
សម្រេចផ្អែកលើច្បាប់ជា
ចៅក្រម ផ្អែកលើមតិអ្នក
ដទៃជាអ្នកសរសេរតាមអាជ្ញា

មនុស្សឃ្លានគ្រាប់ចរសុំទានជាមនុស្សមានសេរីភាពឬ ?

គេមិនចង់ឱ្យមេធាវីប្រាប់ពីអ្វីដែលមិនអាចធ្វើ តែធ្វើតាមគេ និង/ឬ
ប្រាប់គេពីរបៀបធ្វើអ្វីដែលគេចង់ធ្វើ ?

ទំនាក់ទំនងមេធាវី ចៅក្រម និងព្រះរាជអាជ្ញា

Relationship between Lawyers, Judges & Prosecutors

ដោយកែវ សុខគា (កែវ សុភា)

By KEO Sokea (KEO Sophea)

ឆ្នាំ២០១៧

រក្សាសិទ្ធិគ្រប់យ៉ាង។

មិនមានផ្នែកណាមួយនៃសៀវភៅនេះអាចត្រូវបានចោះពុម្ពឡើងវិញ ឬ
រក្សាទុកនៅក្នុងប្រព័ន្ធដែលអាចដកស្រង់បាន ឬ ត្រូវបានចម្លងតាមវិធី ឬ
មធ្យោបាយណាក៏ដោយ ក្នុងនោះរួមទាំងការចម្លង ឬ ចម្លងទុក
ដោយមិនមានការអនុញ្ញាតជាលាយលក្ខណ៍អក្សរពីម្ចាស់កម្មសិទ្ធិ
នៃស្នាដៃនោះឡើយ។

ការអនុវត្តទាំងឡាយដូចចែងខាងលើត្រូវមានការស្នើសុំពី
លោកមេធាវីកែវ សុខគា (កែវ សុគា) និង/ឬសិទ្ធិវន្តរបស់លោក។

ការរំលោភកម្មសិទ្ធិបញ្ញានឹងបណ្តាលឱ្យ
ទទួលខុសត្រូវចំពោះមុខច្បាប់។

ឆ្នាំ២០១៧



ស្នាដៃរបស់លោកមេធាវីកែវ សុខគា

Achievements of Attorney KEO Sophea/KEO Sokea

KEO Sophea (aka KEO Sophea) is a Cambodian lawyer who has many experiences in legislation development, project management, law firm management, advocacy in public health, child protection, among other things.

He is practicing in family law and child protection. He has a varied career as Child Protection Officer, attorney and teacher (professor of Russian Language). He worked for 15 years for two UN agencies: Unicef Cambodia and Office of the High Commissioner for Human Rights from 1994 to 2009. Then he works as an attorney-at-law/ Chairperson at the SK & P Cambodia Law Group from 2009 until now.

He has a considerable practice in legislative drafting and policy development, especially public health and child protection law such as Law on Tobacco Control and relevant regulations, inter-country adoption law and juvenile justice law. He is a trainer and the public speaker on the rights of the child and the national report writer. He was hired and invited by various agencies such as Bar Association of Cambodia, National Radio, Bayon TV, etc to provide training and to speak as public speaker on the topics related to tobacco control, alcohol control, adoption and child rights. He was commissioned by the Unicef, WHO, Government Institution, Plan International, LAC and NTFFP to undertake consultancy concerning child protection, especially the CNCC to write various regulation such as Prakas on Child Protection and Code of Conduct and national periodic reports, such as Report on the Implementation of the Convention on the Rights of the Child and its Protocols, etc to the UN. In 2016 he was commissioned to develop a Guidebook on Commune Legal Advisers.



ក្រុមមេធាវី អេស ខេ & ភី កម្ពុជា
SK & P CAMBODIA LAW FIRM
 柬埔寨律师事務所

Tel : (855) 023 883 885 Fax : (855) 023 883 885
 Email: info@skpcambodia.com www.skpcambodia.com